



បេឡាជាតិរបបសន្តិសុខសង្គម National Social Security Fund

ព្រឹត្តិបត្រព័ត៌មាន

ឆ្នាំ២០១៧

ឆ្នាំទី១៧ លេខ១៨



អ្នកមានជួយអ្នកក្រី

អ្នកមានសុខភាពល្អជួយអ្នកឈឺ




គោលសន្តិសុខប្រាក់ចំណូល
រួមចំណែកកាត់បន្ថយភាពក្រីក្រ
លើកកម្ពស់ស្ថិតភាពសង្គម

1286

សេវា
សង្គ្រោះ
បន្ទាន

Hotline 24h/7



កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃកម្ពុជា ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន បានអនុម័ត និងឯកភាពទាំងស្រុងលើរបៀបវារៈចំនួន៣នៃអង្គប្រជុំ

កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃកម្ពុជា ក្រោមអធិបតីភាព **សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី** បានអនុម័តទាំងស្រុងដោយគ្មានការកែប្រែ និងឯកភាពទាំងស្រុងចំពោះរបៀបវារៈចំនួន៣ នៃកិច្ចប្រជុំរួមមានដូចខាងក្រោម៖

៣៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឯកភាពនូវសំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ លើ “ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌនេះ រវាងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន”។



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

១៖ បានអនុម័តទាំងស្រុង ដោយគ្មានការ កែប្រែ លើ “សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា ១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រកម្ម វិញ្ញាបនបត្រម្ចីដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស.រកម ០១០៣០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣”។

២៖ “សេចក្តីព្រាងអនុក្រឹត្យ ស្តីពី លក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្តល់ការកាលិកផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន”។



ទិដ្ឋភាពរួមក្នុងអង្គពិធី

បន្ថែមពីនេះ **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកនឹងចុះទៅតាមបណ្តារោចក្រដើម្បីស្វែងយល់បន្ថែមនូវស្ថានភាព និងជីវភាពរបស់កម្មករ-កម្មករិនី។ សម្តេចមានប្រសាសន៍ថា ការចុះជួបផ្ទាល់ របស់**សម្តេចតេជោ ហ៊ុន សែន** គឺការពង្រឹងភាពជិតស្និទ្ធរវាងសម្តេច និងកម្មករបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ។



**ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល
វិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី សុនីតា កាតូ (SUNITA KAPOOR)
ប្រធានគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចសហមេរិក-អាស៊ាន ចូល
ជួបសំដែងការគួរសម និងពិភាក្សាការងារ**

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង
ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី សុនីតា កាតូ (Sunita Kapoor)
ប្រធានគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចសហមេរិក-អាស៊ាន ដឹកនាំគណៈ
ប្រតិភូនាយកប្រតិបត្តិជាន់ខ្ពស់ នៃក្រុមហ៊ុនប្រមាណជាង ១០ ដែលតំណាងឱ្យក្រុមហ៊ុន
ធំៗលំដាប់ពិភពលោកចំនួន ៥០០ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ឱ្យចូលជួបសំដែងការ
គួរសម និងពិភាក្សាការងារ ។ ក្នុងជំនួបខាងលើ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហមេរិក-
អាស៊ាន បានសំដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីការវិវត្តន៍វិកចំរើនរបស់កម្ពុជា
ដែលធ្វើឱ្យសេដ្ឋកិច្ចវិកចំរើនលូតលាស់ជាលំដាប់ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បាន
អនុវត្តនូវគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្ម និងលក្ខខណ្ឌការងារ រតាមរយៈកិច្ចព្រម
ព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ។




ជំនួបពិភាក្សាការងាររវាងភាគីទាំងពីរនៅក្នុងអង្គពិធី

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះ ការបង្ហាញឱ្យឃើញនូវចំណាប់អារម្មណ៍
របស់ អ្នកវិនិយោគទុនសហរដ្ឋអាមេរិក ដែលចង់មកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។
ភាគីសហរដ្ឋអាមេរិកពិតជាមានការពេញចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា
បានអនុវត្តក្នុងការផ្តល់នូវឱកាសវិនិយោគទុនតាមរយៈកិច្ចសម្របសម្រួលពាណិជ្ជកម្ម។
តំណាងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការងារនៅកម្ពុជាបានថ្លែង
នូវអំណរអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាល
វិជ្ជាជីវៈ ដែលជារឿយៗតែងដោះស្រាយនូវកង្វល់របស់អ្នកវិនិយោគទុន ព្រមទាំងជួយ
គាំទ្រសព្វបែបយ៉ាងសំដៅធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ និងជំនាញវិជ្ជាជីវៈ ជូន

បងប្អូនកម្មករនិយោជិត។



ភាគីទាំងពីរបានឯកភាពគ្នានឹងខិតខំបន្ត
កិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងភាពជាដៃ
គូរ ដើម្បីពង្រឹងឱកាសវិនិយោគ និងចូលរួម
ក្នុងការជួយទៅដល់ការទទួលខុសត្រូវសង្គម
(Corporate Social Responsibility)។



ទន្ទឹមនឹងនេះក៏បានពិភាក្សាលើចំណុច
មួយចំនួនរួមមាន៖

- ការគាំទ្រសន្តិសញ្ញាវិនិយោគទ្វេភាគីរវាង
សហរដ្ឋអាមេរិក-កម្ពុជា
- ការបំផុសឱ្យឃើញនូវសារសំខាន់នៃវិស័យ
ថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ក្នុងនោះមានបញ្ជាក់ចំពោះត្រួតស៊ីគ្នារវាងកម្ពុជា-
ថៃ ជាដើម
- ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ
អនុវត្តឱ្យបានកាន់តែប្រសើរនូវអភិបាលកិច្ច
ល្អ និងតម្លាភាព
- ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ
សមត្ថភាពរួមមាន ការអភិវឌ្ឍធនធានមនុស្ស
ការទទួលខុសត្រូវសង្គម ការបណ្តុះបណ្តាល
អាជីវកម្មខ្នាតតូច និងមធ្យម ភាពជាអ្នកដឹក
នាំយុវជន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌របស់
កម្ពុជា និងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មសរុប
រវាងកម្ពុជាសហរដ្ឋអាមេរិកពីឆ្នាំ២០១៣ ដល់
២០១៦ នេះមានការកើនឡើងពី ៣.០១២.៤០
លានដុល្លា ដល់ ៣.១៧៤.៣០ លានដុល្លា
ដែល ក្នុងនោះទំហំនៃការនាំចេញទំនិញពី
កម្ពុជា ទៅសហរដ្ឋអាមេរិក មានការកើន
ឡើងពី ២.៧៧១.២០ លានដុល្លា ដល់
២.៨១២.៥០ លានដុល្លា។ (ប្រភព៖ ក្រសួង
ពាណិជ្ជកម្មសហរដ្ឋអាមេរិក ២០១៦) ។



កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន

កាលពីព្រឹកថ្ងៃទី២៣ និងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី **ឯកឧត្តមបណ្ឌិត អ៊ុក សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់**ឯកឧត្តម ប័រ វណ្ណៈ** រដ្ឋលេខាធិការ **លោក អ៊ុក សមវិទ្យា** នាយកប.ស.ស និងសហការី ចូលរួមប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក្រោមអធិបតីភាព **ឯកឧត្តម សយ សុខា** អគ្គលេខាធិការរាជរដ្ឋាភិបាល ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ។

០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។



ទិដ្ឋភាពរួមក្នុងកិច្ចប្រជុំ



លោកនាយកប.ស.ស ដឹកនាំសហការីចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង

ក្នុងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការផ្តល់សេវាតាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មាន៧ជំពូក និង២៨មាត្រ ដែលការរៀបចំនេះអនុលោមទៅតាមព្រះរាជក្រឹត្យលេខ នស/រកត/

គោលបំណងខាងលើ គឺដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដោយការធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូលរួម ចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាព សង្គម ដែល ប.ស.ស បានអនុវត្តរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររួមមាន៖ ផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនគ្រោងអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។ ឈរលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពប្រកបដោយជោគជ័យ និងធានាឱ្យមានភាពសង្គតិភាពក្នុងការគាំពារសង្គមទាំងវិស័យឯកជន និងមន្ត្រីរាជការ ក្នុងវិស័យសាធារណៈ ដែលការណ៍នេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យប.ស.ស ជាអ្នករៀបចំ និងគ្រប់គ្រងការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនចាប់ពី ឆ្នាំ២០១៧តទៅ ដូច្នេះ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជននឹងមានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រនៅពេលទទួលរងហានិភ័យការងារ និងសេវាថែទាំសុខភាព២៤ម៉ោង នៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ក្នុងពេលដ៏ខ្លីខាងមុខនេះ។



ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលនៃ ប.ស.ស បានអញ្ជើញជាអធិបតីក្នុងការប្រជុំផ្សព្វផ្សាយស្តីពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងសុវត្ថិភាពចរាចរណ៍លើបណ្តោយដីក្រហម ដល់កម្មករនិយោជិត និងអ្នកបើកបរដឹកកម្មករ

នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស ដឹកនាំដោយ **ឯកឧត្តម សេង សក្កា** ប្រធានក្រុមប្រឹក្សាភិបាល បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពដល់កម្មករនិយោជិត និងអ្នកបើកបរដឹកកម្មករ នៅរោងចក្រ Meng Da Footwear Industrial Co.,Ltd ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឯកឧត្តម សេង សក្កា ឡើងមានមតិស្វាគមន៍ក្នុងអង្គពិធី

ក្នុងឱកាសនេះដែរ **ឯកឧត្តម សេង សក្កា** បានលើកឡើងអំពីអត្ថប្រយោជន៍នៃការចុះសំបុត្រអាពាហ៍ពិពាហ៍ និងណែនាំដល់បងប្អូនកម្មករ-កម្មការិនី ដែលបានរៀបការហើយត្រូវទៅចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ឱ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពី ប.ស.ស សម្រាប់អ្នកនៅក្នុងបន្ទប់ផ្ទាល់នៃជនរងគ្រោះ ដែលទទួលរងហានិភ័យការងារ (គ្រោះថ្នាក់ការងារ) រហូតដល់បាត់បង់ជីវិត។

ផ្តើមចេញពីនេះឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានធ្វើការពន្យល់ណែនាំអប់រំពីសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក ដល់កម្មករនិយោជិតទាំងអស់ដើម្បីយល់ដឹង និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសគោរពឱ្យបាននូវសិសធម៌ ១០ចំណុច ដែលមានខ្លឹមសារដូចខាងក្រោម៖

- មិនត្រូវបើកបរលើសល្បឿនកំណត់
- មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹង
- មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន
- មិនត្រូវបើកបរស្ថិតនៅក្រោមស្ថានភាពឯងងុយដេក
- ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវ
- ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានជាប់ជានិច្ច
 - ត្រូវពាក់មួកសុវត្ថិភាពជានិច្ច
 - ត្រូវប្រកាន់ស្តាំជានិច្ច
 - ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
 - ត្រូវប្រុងប្រយ័ត្នជានិច្ច



សិក្ខាកាមចូលរួមក្នុងកិច្ចប្រជុំ

ស្របពេលជាមួយគ្នានេះ **លោក ជាន ប៊ុនរិទ្ធ** បានលើកឡើងអំពី អត្ថប្រយោជន៍ជាច្រើនដែលប.ស.ស ផ្តល់ជូនដល់បងប្អូនកម្មករ ក៏ដូចជាអ្នកនៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះនៅក្នុងផ្នែកហានិភ័យការងារ។ ក្រៅពីនេះទៀតលោកបានបញ្ជាក់បន្ថែមអំពីការបង្ការ និង ការពារជម្ងឺ តំហែមាតុភាពក្នុងការថែទាំសុខភាព និងមន្ត្រីសាធារណៈផ្នែកថែទាំសុខភាព។ លោកបានបន្តថា បងប្អូនបន្តិចទៀតនឹងមាន សិទ្ធិទទួលបានរបបប្រាក់សោធន៍ដូចមន្ត្រីរាជការដែរ។



លោក ជាន ប៊ុនរិទ្ធ ឡើងធ្វើបទបង្ហាញស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម

ជាមួយគ្នានេះ **លោក ខត្តម សេនីយ៍ លុយ ឃីន** បានលើកអំពីគ្រោះថ្នាក់ចរាចរណ៍ដែលសព្វថ្ងៃនេះ តាមរបាយការណ៍ប៉ូលីស បានឱ្យដឹងថា ក្នុងមួយថ្ងៃមានមនុស្សស្លាប់ពី ៥-៦ នាក់។ លោកបានបញ្ជាក់ទៀតថាគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមនុស្សរាប់សិបនាក់រង របួស និងស្លាប់ យ៉ាងអាណោចអាធម៌ ដោយសារការទ្វេសប្រហែសរបស់អ្នកបើកបរតែម្នាក់ប៉ុណ្ណោះ។ លោកបន្តថា កាលណាគ្រោះថ្នាក់ កើតឡើងហើយធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិ។ គ្រោះថ្នាក់នាំឱ្យខាតពេល ចំណាយប្រាក់កាស់ និងត្រូវបានផាក ពិន័យ ជាប់ទោសទៀតផង។ ហើយបញ្ហាប័ណ្ណបើកបរទៀតសោត អ្នកបើកបរត្រូវមានប័ណ្ណបើកបរឱ្យបានគ្រប់គ្នាតាមរយៈការរៀន ដើម្បីប្រឡងយកប័ណ្ណ ពុំនោះទេ និងមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរទៅតាមប្រភេទយានយន្ត។

ជាកិច្ចចុងក្រោយនេះ **ឯកឧត្តម សេង សក្កា** លោកក៏បានអំពាវនាវ ដល់បងប្អូនកម្មករ និងអ្នកបើកបរទាំងអស់ ពេលធ្វើដំណើរ ទៅមកសូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីការពារឱ្យមានសុវត្ថិភាពទាំងអស់គ្នា។





ពិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ការងារ ដល់កម្មករនិយោជិត ស្នាក់នៅបន្ទប់ជួល ផ្ទះជួល នៅខេត្តកោះកុង

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ជាមួយបងប្អូនកម្មករនិយោជិត ស្នាក់នៅបន្ទប់ជួល ផ្ទះជួល ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាព **ឯកឧត្តម ម៉ម រដ្ឋឈុន** រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និង **លោកជំទាវ មិថុនា ភូផង** អភិបាល នៃគណៈអភិបាលខេត្តកោះកុងដោយមានការចូលរួមពីតំណាងអង្គការពាក់ព័ន្ធ និងកម្មករនិយោជិត។



សិក្ខាកាមចូលរួមក្នុងអង្គពិធី



ឯកឧត្តម ម៉ម រដ្ឋឈុន ឡងមានមតិស្វាគមន៍ក្នុងអង្គពិធី

ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ សម្រាប់ចុះផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រចតុកោណដំណាលទី៣ របស់រាជរដ្ឋាភិបាល, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យការងារ វិធានការទប់ស្កាត់វិវាទការងារកូដកម្ម បាតុកម្ម និងគ្រោះថ្នាក់ការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើមធ្យោបាយដឹកជញ្ជូន និងសុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត វិធានការទប់ស្កាត់ករណីសន្លប់របស់កម្មករនិយោជិតតាមសហគ្រាស និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនកម្មករនិយោជិត ដើម្បីឱ្យគាត់បានយល់ និងអនុវត្តឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ **ឯកឧត្តម** និង **លោកជំទាវ** បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ប.ស.ស និងក្រុមការងារពាក់ព័ន្ធនានា ដែលបានខិតខំប្រឹងប្រែងរួមគ្នាទៅតាមតួនាទីភារកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអនុវត្តនិងផ្សព្វផ្សាយពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការងាររហូតដល់សម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ដើម្បីចូលរួមដោះស្រាយធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត របស់យើងឱ្យកាន់តែប្រសើរឡើង។



លោកជំទាវ មិថុនា ភូផង អញ្ជើញមតិសំណេះសំណាលក្នុងអង្គពិធី

តាមរយៈការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារនាឆ្នាំ២០០៨ និងផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិត នៅឆ្នាំ២០១៦ ហើយ នៅដើមឆ្នាំ២០១៧ នេះរាជរដ្ឋាភិបាលកម្ពុជាបានបង្កើត ឱ្យមានរបបសន្តិសុខសង្គមផ្នែកទាំងពីរខាងលើ សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនថែមទៀត។ លោកបានបញ្ជាក់បន្ថែមថា សម្រាប់ផែនការសកម្មភាពនៅឆ្នាំ២០១៧ យើងនឹងបន្តពង្រីក និងពង្រឹងការអនុវត្តផ្នែកហានិភ័យការងារ និងបន្តជម្រុញការអនុវត្តផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំបន្តរៀបចំដាក់ឱ្យដំណើរការផ្នែកសោធននិវត្តន៍សម្រាប់កម្មករនិយោជិតបន្ថែមទៀត។

ក្នុងឱកាសចុងក្រោយនេះ **ឯកឧត្តម ម៉ម ឆន្ទ្យៈ** បានផ្តាំផ្ញើឱ្យកម្មករនិយោជិត ចេះថែរក្សាសុខភាពពេលបរិភោគអាហារ និងគេងឱ្យបានគ្រប់គ្រាន់ ជាពិសេសធ្វើដំណើរមកកន្លែងធ្វើការសូមប្រុងប្រយ័ត្ន និងគោរពច្បាប់ចម្រាញ់ជាធំ។ **ឯកឧត្តម** បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ ក្រុមប្រឹក្សាភិបាល ក្រុមការងារអន្តរក្រសួង មន្ត្រី និងបុគ្គលិក នៃបេឡាជាតិរបបសន្តិសុខសង្គមទាំងអស់ ដែលបានរួមចំណែកពង្រឹង និងអភិវឌ្ឍន៍របបសន្តិសុខសង្គមនៅកម្ពុជា។




លោក ជារ ប៊ុនរិទ្ធ ឡើងធ្វើបទបង្ហាញក្នុងអង្គពិធី

ជាមួយគ្នានេះ**លោក ជារ ប៊ុនរិទ្ធ** តំណាង**លោក អ៊ុក សមវិទ្យា** នាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានលើកឡើងថា៖ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជាដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រទាក់ទងនឹងការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានភាពប្រទាក់ក្រឡាជាប្រព័ន្ធ ប្រមូលផ្តុំ, មានសង្គតិភាព និងប្រសិទ្ធភាពគ្របដណ្តប់ទាំងវិស័យសាធារណៈ និងវិស័យឯកជន។



ឯកឧត្តមបណ្ឌិត អ៊ុក សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម




ទិដ្ឋភាពក្នុងអង្គពិធី

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ុក សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានដឹកនាំគណៈប្រតិភូដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសំដែងនូវការកោតសរសើរពីគ្នាទៅវិញទៅមក លើការងារទាំងឡាយដែលភាគីទាំងពីរបានខិតខំសហប្រតិបត្តិការជាមួយគ្នាប្រកបដោយ មិត្តភាព សាមគ្គីភាព ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរស្របទៅ តាមការចង់បានរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលចង់ឱ្យសេដ្ឋកិច្ចរីកចម្រើនលឿន តាមរយៈការពង្រឹងនិងពង្រីកនូវវិស័យពាណិជ្ជកម្ម និងវិនិយោគលើគ្រប់វិស័យ។ ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យដ៏ចម្បងក្នុងការគាំទ្រទៅដល់វិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។ ភាគីទាំងពីរបានឯកភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចឱ្យបាននូវការលើកទឹកចិត្ត ដល់កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងប្រទេសទាំងពីរនៅក្នុងវិស័យការងារដូចតទៅ៖

១. ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធីការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សា និងព័ត៌មានពាក់ព័ន្ធវិស័យនានា រួមទាំង (តែមិនកំណត់ត្រឹម) ការសិក្សាប្រៀបធៀបលើវិស័យការងារ មុខរបរការបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជាការចរចាជា សមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារសន្តិសុខ សង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុខភាពនិងសុវត្ថិភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្តូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ។
២. ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈ កិច្ចរវាងមន្ត្រីទទួលបន្ទុក និងមន្ត្រីជំនាញ។
៣. ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ រវាងប្រទេសទាំងពីរ។
៤. ការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់ការ ជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។

៥. ផ្នែកផ្សេងទៀត នៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា លើវិស័យការងារ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងសហការគ្នាក្នុងការអភិវឌ្ឍមុខជំនាញចំណេះដឹង និងការចែករំលែកបច្ចេកទេសដើម្បីបង្កើនសមត្ថភាពជំនាញហត្ថពលកម្មនិងពង្រឹងផលិតភាពការងារ។ ភាគីទាំងពីរក៏បានឯកភាពគ្នាដើម្បីសហប្រតិបត្តិការលើ



សកម្មភាពចុះហត្ថលេខាលើកិច្ចព្រមព្រាង

ការគ្រប់គ្រងពលករទេសន្តរប្រវេសន៍ ដែលបានធ្វើចំណាកស្រុកមកធ្វើការទៅវិញទៅមករវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនឹងអនុវត្តតាមរយៈការផ្លាស់ប្តូរព័ត៌មានជាប្រចាំស្តីពីស្ថានភាពវិស័យការងារ នៃប្រទេសទាំងពីរ ដែលកំពុងបម្រើការងារលើទឹកដីនៃប្រទេសមួយទៀត។ ភាគីទាំងពីរនឹងសម្រួលដល់ពលករតាមព្រំដែន ក្នុងការដាក់ពាក្យស្នើសុំឯកសារធ្វើការស្របច្បាប់ ដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិនានា ព្រមទាំងបង្កនូវលក្ខខណ្ឌងាយស្រួលដល់ពលករដែលទទួលបានឯកសារធ្វើការស្របច្បាប់ ដើម្បីអាចបន្តការស្នាក់នៅ និងធ្វើការស្របច្បាប់ផងដែរ។



បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានប្រារព្ធពិធីសំណេះសំណាល និងផ្សព្វផ្សាយអប់រំ ពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជូនកម្មករនិយោជិត



ឯកឧត្តម ម៉ម រដ្ឋឈ្មោះ អញ្ជើញជាអធិបតីចូលរួមក្នុងអង្គពិធី

កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធរន និង **តំបន់សេដ្ឋកិច្ចពិសេស តាយ សេន** ខេត្តស្វាយរៀង បេឡាជាតិរបបសន្តិសុខសង្គម បាន រៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយអប់រំពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពជូនកម្មករនិយោជិត ក្រោមអធិបតីភាព **ឯកឧត្តម ម៉ម រដ្ឋឈ្មោះ** រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ **ឯកឧត្តម ហ៊ឿ តេន** អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង, ថៅកែរោងចក្រ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, លោក លោកស្រី មន្ត្រីក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីបងប្អូនកម្មករនិយោជិតប្រមាណ ជាង ២០០០នាក់។

ក្នុងឱកាសនោះ **ឯកឧត្តម ម៉ម រដ្ឋឈ្មោះ** រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសំដែងភាពស្និទ្ធស្នាល និងផ្តល់អនុសាសន៍ដ៏មានអត្ថន័យ ដើម្បី អប់រំណែនាំ និងផ្សព្វផ្សាយអប់រំអំពីគោល ការណ៍មួយចំនួនដល់កម្មករនិយោជិតថា៖ សូមបងប្អូនក្លាយ ខិតខំធ្វើការគោរពពេល វេលា សាមគ្គីគ្នាជាឆ្លងមួយ ជាពិសេស ទំនាក់ទំនងល្អជាមួយថៅកែរោងចក្រ ពី ព្រោះថៅកែ និងកម្មករគឺជាឆ្នាំងបាយរួម។ ឯកឧត្តមនាំទៀតថាប្រមុខរាជរដ្ឋាភិបាលដែលមាន **អគ្គបរិសេសនាមតិភេហោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានយកចិត្តទុកដាក់ បានដាក់ចេញនូវ គោលការណ៍មួយចំនួនក្នុងវិស័យសន្តិសុខសង្គមឱ្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជាសេនាធិការផ្ទាល់ អនុវត្ត នូវភារកិច្ចមួយចំនួន ជាពិសេសផ្នែកថែទាំសុខភាព ដើម្បីជួយសម្រួលនូវទុកលំបាករបស់ បងប្អូនកម្មករនិយោជិត។



ឯកឧត្តម ម៉ម រដ្ឋឈ្មោះ ឡើងថ្លែងសំណេះសំណាលក្នុងអង្គពិធី

លោក ជាវ ប៊ុនរិទ្ធ តំណាងលោក **អ៊ុក សមវិធាន** នាយកបេឡាជាតិរបប សន្តិសុខសង្គម បានលើកឡើងថា៖ ដើម្បី កំណើនការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជាដំណាក់កាលទី៣ រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា បានដាក់ចេញ



លោក ជាវ ប៊ុនរិទ្ធ ធ្វើបទបង្ហាញស្តីពីការអនុវត្ត របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

នូវគោលដៅយុទ្ធសាស្ត្រទាក់ទងនឹង ការ អភិវឌ្ឍ និងពង្រឹងប្រព័ន្ធតំណាងសង្គម ឱ្យ កាន់តែមានភាពប្រទាក់ក្រឡាជាប្រព័ន្ធប្រមូល ផ្គុំ, មានសង្គតិភាព និងប្រសិទ្ធភាពគ្រប ដណ្តប់ទាំងវិស័យសាធារណៈ និងវិស័យ

ឯកជន តាមរយៈការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនាឆ្នាំ២០០៨ និងផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិត នៅឆ្នាំ២០១៦។ នៅដើមឆ្នាំ២០១៧ នេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានរបបសន្តិសុខសង្គម ផ្នែកទាំងពីរខាងលើសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនថែមទៀត។ លោកបានបញ្ជាក់បន្ថែមថា សម្រាប់ផែនការសកម្មភាពនៅឆ្នាំ២០១៧ យើងនឹងបន្តពង្រីក និងពង្រឹងការអនុវត្តផ្នែកហានិភ័យការងារ និងបន្តជម្រុញការអនុវត្តផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំបន្តរៀបចំដាក់ឱ្យដំណើរការផ្នែកសោធននិវត្តន៍សម្រាប់កម្មករនិយោជិតនាថ្ងៃខាងមុខ។

ក្នុងឱកាសនេះ **ឯកឧត្តម ហ៊ឺ រតនៈ** អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានកោតសរសើរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ **ឯកឧត្តម ម៉ម រដ្ឋឫ** រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងសំដែងការគាំទ្រចំពោះក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គមនាពេលនេះ ក៏ដូចជាពេលកន្លងមក បានចុះមកផ្សព្វផ្សាយអប់រំ និងសម្របសម្រួលដោះស្រាយបញ្ហានានាជូនដល់ចៅកែរោងចក្រ ក៏ដូចជាបងប្អូនកម្មករនិយោជិតយើងបានទាន់ពេលវេលា និងបានយកចិត្តទុកដាក់ជួយដល់កម្មករនិយោជិតដែលកំពុងបម្រើការងារនៅតាមបណ្តាលរោងចក្រ សហគ្រាស គ្រឹះស្ថាននានាក្នុងខេត្តស្វាយរៀង នៅពេលមានហានិភ័យការងារកើតឡើង នឹងឈានដល់ការរ៉ាប់រងលើបញ្ហាសុខភាពរបស់កម្មករនិយោជិតក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។



ឯកឧត្តម ហ៊ឺ រតនៈ ឡើងមាតិស្វាគមន៍ក្នុងអង្គពិធី



សិក្ខាកាមចូលរួមក្នុងអង្គពិធី

ក្នុងឱកាសចុងក្រោយនេះ **ឯកឧត្តម ម៉ម រដ្ឋឫ** បានចែកវត្ថុអនុស្សាវរីយ៍ជូនដល់ កម្មករនិយោជិត និងបានផ្តាំផ្ញើឱ្យកម្មករនិយោជិត ចេះថែរក្សាសុខភាពពេលបរិភោគអាហារ និងគេងឱ្យបានគ្រប់គ្រាន់ ជាពិសេសពេលធ្វើដំណើរសូមឱ្យមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ជាធំ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ ក្រុមប្រឹក្សាភិបាល ក្រុមការងារអន្តរក្រសួង មន្ត្រី និងបុគ្គលិក នៃបេឡាជាតិរបបសន្តិសុខសង្គម ទាំងអស់ ដែលបានរួមចំណែកពង្រឹង និងអភិវឌ្ឍន៍របបសន្តិសុខសង្គមនៅកម្ពុជា។



បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានប្រារព្ធពិធីសំណេះសំណាល និង ផ្សព្វផ្សាយអប់រំអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់កម្មករនិយោជិត ស្នាក់នៅបន្ទប់ជួល ផ្ទះជួល នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ



ឯកឧត្តមបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសង្កាត់ភ្នំពេញថ្មី បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយអប់រំអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់កម្មករនិយោជិត ស្នាក់នៅបន្ទប់ជួល ផ្ទះជួល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីក្រសួង, ស្ថាប័ន, អង្គភាពពាក់ព័ន្ធទាំង១៤ ប្រធាន-អនុប្រធានភូមិ សហជីព និងកម្មករនិយោជិតប្រមាណជាង ៩០០។

ក្នុងឱកាសនោះ **លោក អ៊ុត សមវិធាន** លើកឡើងនូវវឌ្ឍនភាព ក៏ដូចជាសមិទ្ធផល

ការពង្រឹង និងពង្រីកការអនុវត្តផ្នែកហា ២០០៨ រហូតមកដល់ដំណាច់ឆ្នាំ ២០១៦ សរុបចំនួន ៨,៧៣១សហគ្រាស បានចុះទូទាំងរាជធានី-ខេត្តចំនួន ៩៧មូលដ្ឋាន ផ្តល់ ១៣៨,៣៣៧នាក់ ក្នុងនោះគ្រោះថ្នាក់នៅនឹងថ្នាក់ពេលធ្វើដំណើរចំនួន ៣៧,៥៦០នាក់



លោកនាយក ប.ស.ស ឡើងថ្លែងសន្ទរកថាបើកកិច្ចប្រជុំ

នាយកបេឡាជាតិរបបសន្តិសុខសង្គម បានរស់ ប.ស.ស ដូចជា៖

នីតិយការងារ៖ ចាប់ដំណើរការដំបូងនាឆ្នាំ ប.ស.ស បានចុះបញ្ជីកាសហគ្រាស គ្រឹះស្ថានកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលការព្យាបាលគ្រោះថ្នាក់ការងារសរុបចំនួន កន្លែងធ្វើការចំនួន ១០០,៧៣៨នាក់ គ្រោះ និងជំងឺវិជ្ជាជីវៈចំនួន ៣៩នាក់។

ភាព៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការនូវអនុក្រឹត្យស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ។ ដោយអនុលោមតាមបទបញ្ជា ប.ស.ស បានចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ ក្នុងដំណាក់កាលដំបូងដោយផ្ដោតលើវិស័យកាត់ដេរ និងផលិតស្បែកជើង ដែលមានសមាជិកប្រមូលផ្តុំច្រើនបានចំនួន ៦០៣ សហគ្រាស ស្មើនឹង ៦០% និងមានកម្មករនិយោជិតចំនួន ៦០០.៨៣១នាក់ ស្មើនឹង ៧២% បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចំនួន ៧៨៣មូលដ្ឋាន។ សមាជិកទៅប្រើប្រាស់សេវាមានចំនួន ១៦.០៦៣នាក់ ដែលដំណើរការនេះអាចវាយតម្លៃបានថាមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។



ឯកឧត្តមរដ្ឋមន្ត្រី ឡើងថ្លែងសន្ទរកថាបើកកិច្ចប្រជុំ

ក្នុងទិសដៅសម្រាប់ឆ្នាំថ្មី **ឯកឧត្តមបណ្ឌិត អ៊ុន សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អនុសាសន៍ថា៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់កម្មករនិយោជិត ប.ស.ស បន្តពង្រឹងការការពារគ្រោះថ្នាក់នៅកន្លែងធ្វើការ, ការការពារ សុវត្ថិភាពក្នុងពេលធ្វើដំណើរ និងការការពារសុវត្ថិភាពផ្សេងៗទៀត។

ការដាក់ឱ្យដំណើរការផ្នែកថែទាំសុខភាពជាការរួមចំណែកលើកកម្ពស់សុខភាពកម្មករ និងក្រុមគ្រួសារ រួមទាំងការផ្តល់ការបង្ការជំងឺទូទៅ ក្នុងទិសដៅចូលរួមកាត់បន្ថយភាព ក្រីក្រ និងទាមទារឱ្យមានការសហការអនុវត្តយ៉ាងពេញទំហឹងរវាង ប.ស.ស, និយោជក, មូលដ្ឋានសុខាភិបាល និងកម្មករនិយោជិត។



សក្ខីកាមចូលរួមក្នុងអង្គពិធី



ពិធីផ្តល់ប័ណ្ណសរសើរ

ជម្រុញការរៀបចំ និងដាក់ឱ្យដំណើរការ ផ្នែកសោធន ត្រូវរៀបចំដាក់ឱ្យអនុវត្តចុង ឆ្នាំ២០១៧ បច្ចុប្បន្នក្រុមការងារបាន និង កំពុងរៀបចំ ដែលឈានដល់ការរៀបចំ សមិទ្ធិលទ្ធភាពដាក់ឱ្យដំណើរការដោយ ការរំពឹងទុក និងគ្មានផលប៉ះពាល់។

**ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
អញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ
ជាមួយកម្មករ-កម្មកាវិនិយោគិនសេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ**



ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រារព្ធពិធីសំណេះសំណាល និងផ្សព្វផ្សាយអប់រំស្តីអំពីការអនុវត្ត របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជូនដល់កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **ឯកឧត្តមបណ្ឌិត អ៊ិត សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ **លោក អ៊ិត សមវិធាន** នាយកបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធទាំងអស់ប្រចាំតំបន់ផងដែរ។



ឯកឧត្តមរដ្ឋមន្ត្រី ឡើងថ្លែងសន្ទរកថាបើកកិច្ចប្រជុំ

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះ បងប្អូនកម្មករនិយោជិតនៃតំបន់សេដ្ឋកិច្ចពិសេស ដែលបានយកចិត្តបំពេញការងារប្រកបដោយវិជ្ជាជីវៈ រក្សាសុខដុមរម្យនាក្នុងរោងចក្រ ដែលជាឆ្នាំបាយរួមរបស់បងប្អូនទាំងអស់គ្នា។ ព្រមជាមួយនោះឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនកម្មករ-កម្មកាវិនិយោគិនឱ្យទៅប្រើប្រាស់សេវាថែទាំសុខភាពដោយមិនគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលទាំង ១២២៤កន្លែង ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម។

ក្នុងឱកាសនោះដែរ **ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី** ក៏បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក បេឡាជាតិរបបសន្តិសុខសង្គមទាំងអស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីបុគ្គលិកនៃក្រសួងសុខាភិបាល ដែលបានសហការគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាជូនបងប្អូនកម្មករ-កម្មកាវិនិយោគិន អស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើសេវាសាធារណៈដល់បងប្អូនកម្មករនិយោជិតយើង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា សុខសន្តិភាព និងស្ថិរភាពតាមរយៈគោលនយោបាយឈ្នះឈ្នះរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ធានាអភិវឌ្ឍលើគ្រប់វិស័យ សំដៅលើកម្ពុស៍ដីវិភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនកម្មករ-កម្មកាវិនិយោគិន។ ជាមួយគ្នានេះឯកឧត្តមក៏បានសំណូមពរដល់ មន្ត្រី និងបុគ្គលិក នៃបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងមន្ត្រី និងបុគ្គលិកទាំងអស់នៃក្រសួងការងារសុខាភិបាល គប្បីខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការផ្តល់និងបម្រើសេវាសាធារណៈ ឱ្យបានពេញលេញ ប្រកបដោយក្រមសីលធម៌ល្អ មានភាពទទួលខុសត្រូវខ្ពស់ចំពោះការងារ។



សិក្ខាកាមចូលរួមក្នុងកិច្ចប្រជុំ



អធិបតីចូលរួមក្នុងអង្គពិធី

ក្នុងឱកាសនោះផងដែរ **លោក អ៊ុក សមនិទ្ធា** នាយកបេឡាជាតិរបបសន្តិសុខសង្គម បានមានប្រសាសន៍ថា៖ ដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធិភាពនៅកម្ពុជាដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសការពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានភាព ប្រទាក់ក្រឡាគ្នាជាប្រព័ន្ធប្រមូលផ្តុំ, មានសង្គតិភាព និងមានប្រសិទ្ធិភាពគ្របដណ្តប់ទាំងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈ ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារនាឆ្នាំ ២០០៨ និងផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិត ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិស្តីពីការងារនៅក្នុងឆ្នាំ២០១៦។ លោកបានបន្តទៀតថា នៅដើមឆ្នាំ២០១៧ នេះរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានរបបសន្តិសុខសង្គម សម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនថែមទៀត នេះសបញ្ជាក់អំពីការគិតគូររបន្ថែមចំពោះសុខុមាលភាព និងជីវភាពសម្រាប់មន្ត្រីសាធារណៈទាំងអស់ ដែលជានិយោជិតរបស់រដ្ឋ។



លោកនាយក ប.ស.ស ឡើងថ្លែងសន្ទរកថាបើកកិច្ចប្រជុំ



កិច្ចប្រជុំអង្គជំនាញបច្ចេកទេសពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពមន្ត្រីសាធារណៈ អតីតរាជការ និងអតីតយុទ្ធជន



ទិដ្ឋភាពរួមក្នុងកិច្ចប្រជុំ

កាលពីថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំអង្គជំនាញបច្ចេកទេស ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលក្ខ ខណ្ឌបែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិក ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជននៅទីស្តី ការគណៈរដ្ឋមន្ត្រី។



សកម្មភាពរួមក្នុងកិច្ចប្រជុំលើសេចក្តីព្រាងអនុក្រឹត្យ



កិច្ចប្រជុំខាងលើធ្វើឡើងក្រោមសហប្រធាន **ឯកឧត្តម នាយ អូន** សមាជិក ស.ក.វ និង **ឯកឧត្តម ជីវ សុខហាវ** អនុប្រធាន ក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការអញ្ជើញ ចូលរួមពីតំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច និង វប្បធម៌ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត។

លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃអង្គភាពសន្តិសុខសង្គម នៃព្រះរាជាណាចក្រថៃ (Social Security Office, Thailand)

កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម បាន ដឹកនាំមន្ត្រីក្រោមឱវាទចំនួន ១០រូប ដើម្បី ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ ដឹកនាំ នៃអង្គភាពសន្តិសុខសង្គម នៃព្រះ រាជាណាចក្រថៃ (Social Security Office, Thailand) នៅសាលប្រជុំបេឡាជាតិរបប សន្តិសុខសង្គម។

គោលបំណងនៃកិច្ចប្រជុំនេះធ្វើឡើង គឺ ដើម្បីពិភាក្សា និងសិក្សាអំពីលទ្ធផល នៃ ការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក



លោកនាយក ប.ស.ស ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ នៃអង្គភាពសន្តិសុខសង្គម នៃព្រះរាជាណាចក្រថៃ



ដើម្បីឈានទៅរកការធ្វើកិច្ចព្រមព្រាងមួយ ស្តីពីតារកាលិកជរាភាព (Old-age Benefit) និងការងារគ្រប់គ្រងរដ្ឋបាលផ្សេងៗជាច្រើន ទៀត។





ដើម្បីសុវត្ថិភាពកម្មករ ប.ស.ស បណ្តុះបណ្តាលវិជ្ជាជីវៈ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន ដល់កម្មករ-កម្មការិនី និងអ្នកបើកបរដឹកកម្មករ

នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧ នេះ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពចរាចរណ៍លើមធ្យោបាយ ដឹកជញ្ជូនសុវត្ថិភាពធ្វើដំណើររបស់កម្មករ និងជំរុញឱ្យកម្មករពាក់មួកសុវត្ថិភាពកម្មករ-កម្មការិនី និងអ្នកបើកបរដឹកកម្មករ ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ។ ក្រុមការងារបានចុះផ្សព្វផ្សាយដល់កម្មករ និងអ្នកបើកឡានដឹកកម្មករ បានចំនួន ១៣៦លើក ស្មើ ១៣៦រោងចក្រ មាន អ្នកចូលរួមចំនួន ១៧,៨៤៤នាក់ និងអ្នកបើកបរចំនួន ៦,២៧៧នាក់។ ការផ្សព្វផ្សាយនេះ មានសមាសភាពមកពី ប.ស.ស នៃ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការដឹកជញ្ជូន នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។



ទិដ្ឋភាពសិក្ខាកាមជាកម្មករនិយោជិតចូលរួមក្នុងកិច្ចប្រជុំ

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ម៉ែន មាណារី រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការពន្យល់ និងណែនាំអំពីសុវត្ថិភាព លើការធ្វើដំណើររបស់បងប្អូនកម្មករទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពទៅលើសីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាព ចរាចរណ៍ ដែលមានខ្លឹមសារដូចខាងក្រោម៖

- មិនត្រូវបើកបរលើសស្បៀនកំណត់ដាច់ខាត
- មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត
- មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត
- មិនត្រូវបើកបរស្ថិតនៅក្រោមស្ថានភាពងងុយដេកដាច់ខាត
- ត្រូវបើកបរឱ្យបានត្រឹមត្រូវដាច់ខាត
- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច
- ត្រូវពាក់ខ្សែត្រវ៉ាត់សុវត្ថិភាពជានិច្ច
- ត្រូវប្រកាន់ស្តាំជានិច្ច
- ត្រូវត្រួតពិនិត្យបច្ចេកទេសយានយន្តជានិច្ច



- ត្រូវប្រុងប្រយ័ត្នជានិច្ច
នៅក្នុងពិធីផ្សព្វផ្សាយខាងលើនេះ លោក ជំទាវ ក៏បានចែកមួកសុវត្ថិភាពជូនដល់បង ប្អូនកម្មករ-កម្មការិនី អ្នកបើកបរដឹកកម្មករ និងចូលរួមទាំងអស់ ក្នុងម្នាក់ៗទទួលបាន មួកសុវត្ថិភាពចំនួន ០១។

បេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំប្រជុំផ្សព្វផ្សាយស្តីពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម នៅខេត្តឧត្តរមានជ័យ

នៅរសៀលថ្ងៃច័ន្ទទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៣ និង ៣០នាទី បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំប្រជុំផ្សព្វផ្សាយស្តីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ក្រោមអធិបតីភាព **ឯកឧត្តម ម៉ឺន សាខន** អភិបាលរង និងជាតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ, **លោក ម៉េង ហុន** នាយករង ប.ស.ស លោក លោកស្រី តំណាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងនិយោជក ម្ចាស់សហគ្រា គ្រឹះស្ថាន រួមទាំងជនរងគ្រោះដោយសារគ្រោះថ្នាក់ការងារទាំងអស់ ដែលស្ថិតក្នុងខេត្តឧត្តរមានជ័យ។



ឯកឧត្តម ម៉ឺន សាខន អញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំ



បទបង្ហាញរបស់ លោក ម៉េង ហុន នាយករង ប.ស.ស ក្នុងអង្គពិធី

លោក ម៉េង ហុន នាយករង ប.ស.ស បានមានប្រសាសន៍ថាកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម និងវឌ្ឍនៈភាពរបស់ប.ស.ស បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវា នៃការផ្តល់ការកាលិកហានិភ័យការងារជូនកម្មករនិយោជិត (ការផ្តល់សេវារបស់មន្ទីរសាខាខេត្ត/ខណ្ឌ ការផ្តល់សេវារបស់មន្ទីរពេទ្យចុះកិច្ចព្រមព្រៀង និងធនាគារអេស៊ីលីដា)។ លោកបន្តថាគ្រោះថ្នាក់ការងារគឺគ្រោះថ្នាក់ដែលកើតឡើងនៅពេលកម្មករកំពុងធ្វើការនៅរោងចក្រ សហគ្រាស គ្រឹះស្ថាន និងគ្រោះថ្នាក់ពេលកម្មករទៅ និងត្រឡប់មកពីធ្វើការ។ បច្ចុប្បន្ននេះ ប.ស.ស មានសហគ្រាស គ្រឹះស្ថាន ចុះបញ្ជីកាសរុបចំនួន ៩.០០០ សហគ្រាស និងមានមន្ទីរពេទ្យមណ្ឌលសុខភាពចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស ចំនួន៧៨២ និងបានផ្តល់ការកាលិកបានជាង ១៣ម៉ឺននាក់ផងដែរ។ ការផ្តល់ ការកាលិក (អត្ថប្រយោជន៍) ដែលសហគ្រាស គ្រឹះស្ថាន និងសមាជិក អាចទទួលបានពី ប.ស.ស រួមមាន៖ ការសង្គ្រោះបន្ទាន់, ការថែទាំ និងព្យាបាល ការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ការទទួលបានប្រាក់ធនលាភ និងប្រាក់វិភាជន៍ សោហ៊ុយបូជាសព ការកាលិកឧត្តរជីវី សេវាបុរេនីតិសម្បទា និងការសម្របសម្រួលវិជ្ជាជីវៈឡើងវិញ។



សិក្ខាកាមជាមួយនិយោជិតចូលរួមក្នុងកិច្ចប្រជុំ

គោលបំណងកិច្ចប្រជុំនេះផ្តោតលើការពង្រឹងសេវានៃការផ្តល់សេវា និងវឌ្ឍនៈភាពរបស់ ប.ស.ស និងធ្វើការចូលរួមពិភាក្សាពីគ្រប់ភាគី (សហគ្រាស គ្រឹះស្ថាន សាខាប.ស.ស មន្ទីរពេទ្យចុះកិច្ចព្រមព្រៀង ធនាគារអេស៊ីលីដា ជនរងគ្រោះថ្នាក់ដោយសារការងារ) ក្នុងការពិនិត្យតាមដាននូវកិច្ចដំណើរការ ការអនុវត្តកិច្ចដំណើរការផ្នែកហានិភ័យការងារ ដើម្បីជាចលកម្មក្នុងការធ្វើការវិវឌ្ឍន៍ នូវការអនុវត្តកិច្ចដំណើរការផ្នែកហានិភ័យការងារកាន់តែមានប្រសិទ្ធភាព។

មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះទៅសម្របសម្រួលក្លាយជា ករណី កម្មករសន្លប់បណ្តាលមកពីកសិករចាញ់ថ្នាំស្រូវ

កាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹក មានករណីកម្មករសន្លប់តៗគ្នា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងរោងចក្រ លី ឈាងខេប ស្ថិតនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ករណីសន្លប់តៗគ្នានេះបណ្តាលមកពីប្រជាកសិករនៅជិតរោងចក្របាន ធ្វើការបាញ់ថ្នាំស្រូវធ្វើឲ្យខ្លួនថ្នាំនោះសាយភាយចូលទៅក្នុងរោងចក្រ ធ្វើឱ្យកម្មករពុល ក្លិនក៏សន្លប់តៗគ្នារហូតដល់ទៅ៨០នាក់។ មកដល់ពេលនេះ មន្ត្រី ប.ស.ស សាខាខេត្ត បានសហការជាមួយមន្ទីរពេទ្យខេត្ត បញ្ជូនកម្មករ៧៧នាក់ទៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ និង៣នាក់ទៀតបានត្រឡប់ទៅផ្ទះសម្រាកធម្មតា។ ចំពោះថ្លៃដឹកជញ្ជូន និងសេវាព្យាបាល ជនរងគ្រោះ ជាបន្ទុករបស់ ប.ស.ស។

ដើម្បីមិនចំណែកក្នុងការបង្ការ និងទប់ស្កាត់ ករណីសន្លប់នេះ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានចាត់ឱ្យក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ ការងាររបស់កម្មករនិយោជិត (ទ.ស.ប.ក)



រូបភាពជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ករណីកម្មករសន្លប់នេះ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ បានចុះត្រួតពិនិត្យពីស្ថានភាពដល់រោងចក្រផ្ទាល់ ដើម្បីរកពីមូលហេតុដែលបង្កឱ្យកម្មករ សន្លប់ ហើយធ្វើការណែនាំ និងចាត់វិធានការឱ្យនិយោជកធ្វើការកែលំអរចំណុចខ្វះខាត មួយចំនួន ព្រមទាំងឱ្យនិយោជកធ្វើការណែនាំបន្ត ដល់កម្មករនិយោជិតអនុវត្តឱ្យមាន ប្រសិទ្ធភាពផងដែរ។



នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ដល់កម្មករ និយោជិត ឱ្យបានយល់ដឹងអំពីលក្ខខណ្ឌ ការងារ លក្ខខណ្ឌអនាម័យ និងធ្វើការណែនាំ ពីបញ្ហាសុខភាពបន្ថែមទៀត ដើម្បីឱ្យ



បងប្អូនកម្មករនិយោជិត បានយល់ដឹងដើម្បី អនុវត្តតាម ដោយទទួលបានប្រសិទ្ធភាព ខ្ពស់ ។



**ករណីផ្ទះឡូចំហាយទឹកនៅរោងចក្រ ZHEN TAI GARMENT (CAMBODIA) CO.,LTD
 បណ្តាលឱ្យកម្មការិនីម្នាក់បានស្លាប់នៅនឹងកន្លែងភ្លាមៗ និងកម្មការិនីចំនួន
 ០៧នាក់ ទៀតបានទទួលរបួសធ្ងន់ ស្រាល**

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៤ និង០០ នាទីរសៀល នៅរោងចក្រ ZHEN TAI GARMENT (CAMBODIA) CO.,LTD មានទឹកតាំងស្ថិតនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ជំនួញមួយ បាន កើតឡើងដោយសារការផ្ទុះឡូចំហាយទឹកបណ្តាលឱ្យកម្មការិនីម្នាក់បានស្លាប់ភ្លាមៗ និង កម្មការិនីចំនួន ០៧ នាក់ទៀតបានទទួលរបួសធ្ងន់ ស្រាល។



កិច្ចប្រជុំពិភាក្សារកម្មលំហែកុំពិការផ្ទុះឡូចំហាយទឹក និងដាក់វិធានការដល់រោងចក្រកែលំអរតាមបច្ចេកទេស

ហេតុការណ៍ខាងលើនេះ ក្រុមការងារ ទ.ស.ប.ក បានចុះត្រួតពិនិត្យ ដើម្បីឱ្យខាងរោង ចក្រធ្វើការកែលំអរឡើងវិញ ជៀសវាងបញ្ហានេះកើតឡើងតទៅទៀត។ ក្នុងឧបទ្វីបហេតុ នេះ បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ។ ចំណែកអ្នក ដែលស្លាប់ប.ស.សផ្តល់ជូនថ្លៃវិភាជន៍បូជាសពចំនួន ៤លានរៀលដល់ក្រុមគ្រួសារដែល នៅក្នុងបន្ទុកផ្ទាល់ នៃជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី និងផ្តល់អត្ថប្រយោជន៍ ផ្សេងៗទៀតទៅតាមគោលការណ៍ច្បាប់ស្តីពីការងារ។

ករណីខាងលើនេះ ក្រុមការងារ ទ.ស.ប.ក បានដាក់វិធានការឱ្យនាយករោងចក្រធ្វើ ការកែលំអរដូចខាងក្រោម៖

រៀបចំតម្លើងឡូចំហាយទឹកសារជាថ្មី ក្រោមការត្រួតពិនិត្យពីអ្នកបច្ចេកទេសនៃក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ហើយត្រូវអនុវត្តវិធានការតាមដានត្រួតពិនិត្យប្រព័ន្ធឡូចំហាយ នេះ ដោយអ្នកបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់។



រូបភាពនៅកន្លែងកើតហេតុ

វេយន្តស្នូចបង្គោលភ្លើងក្រឡាប់ បណ្តាលឱ្យមនុស្ស ០៣នាក់ រងរបួស ធ្ងន់ និងស្រាល នៅភូមិបតាំងស្ទី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន

កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉ោង១៥ និង៣០នាទី មាន ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយវេយន្ត ស្នូចបង្គោលភ្លើងបានក្រឡាប់ នៅត្រង់ចំណុច ភូមិបតាំងស្ទី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។



រូបភាពនៅកន្លែងកើតហេតុ



រូបភាពជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ហេតុការណ៍គ្រោះថ្នាក់នេះបានបង្កឱ្យមនុស្ស ០២នាក់ បានរងរបួសធ្ងន់ និងរបួសស្រាល ០១នាក់។ ជនរងគ្រោះទាំង ០៣នាក់ មានឈ្មោះ យាន ស្រីម៉ៅ ភេទប្រុស អាយុ ២៤ឆ្នាំ, ឈ្មោះ ណូយ ទូច ភេទប្រុស អាយុ ៣០ឆ្នាំ និងឈ្មោះ សាធុណាតថងខាំ ភេទប្រុស អាយុ ៤៤ឆ្នាំ ជាជនជាតិខ្មែរ ជនរងគ្រោះធ្វើការនៅ សហគ្រាស ឆើងឆៃវិស្វកម្ម និងអឹម អេស ភី ដែលមានទីតាំងស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ករណីគ្រោះថ្នាក់ខាងលើនេះ ក្រុមការងារ ប.ស.ស ខេត្តប៉ៃលិនបានចុះសម្របសម្រួល និងបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។



ទស្សនកម្មពិចារណា

ថ្ងៃនេះខ្ញុំលំបាក
ថ្ងៃស្អែកខ្ញុំនឹងឈប់ក្រ



ជីវិតតែងជួបការលំបាក
ដើម្បីដល់ក្រើយ
អ្នកត្រូវចេះទាំទុញ
សង្កត់ចិត្ត



NP
អ្នកដឹកនាំ
អ្នកដឹកនាំ
អ្នកដឹកនាំ
អ្នកដឹកនាំ

www.business-cambodia.com

វាសនាមនុស្សមិនដូចគ្នា
ចូរកំណត់ផ្លូវដើរដោយខ្លួនឯង



POLICE
092 872 686

មនុស្សរស់នៅត្រូវការគំនិត
បើគ្មានគំនិតប្រៀបដូច
ទូកអត់ចង្កូត



ស៊ុបធានាសុខភាព
Q #190, St 150, Sonthornuk, Phnom Penh.
(+855) 10 62 62 06

Business Cambodia

ជួបការលំបាកមិនមែន
ជាបញ្ហានោះទេ
មិនហ៊ានទទួលយកការលំបាក
ទើបជាបញ្ហា

HERO BABY SWISS



រៀបចំដោយ
Business Cambodia

☎ 012 865 557 / 012 698 766
✉ sambusiness9@gmail.com



ទូរស័ព្ទ: ១២៨៦ ក្រុមប្រចាំការ Hotline 24 ម៉ោង

ដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យមានពិសេសគ្រោះដែលជាកម្មករនិយោជិតបម្រើការងារ នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅបេឡាជាតិរបបសន្តិសុខសង្គម កាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាជាងមុន បេឡាជាតិរបបសន្តិសុខសង្គម បានបង្កើតឱ្យមានក្រុមការងារប្រចាំការមួយឡើង មានភារកិច្ចរង់ចាំទទួលព័ត៌មានពីករណីដែលមានគ្រោះថ្នាក់ការងារកើតឡើង ហើយតម្រូវឱ្យមានការសង្គ្រោះបន្ទាន់។

ក្នុងករណីនេះនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ឬកម្មករនិយោជិត ត្រូវជូនដំណឹងមកកាន់បេឡាជាតិរបបសន្តិសង្គម ជាបន្ទាន់តាមរយៈក្រុមការងារប្រចាំការដែលមានលេខទូរស័ព្ទទំនាក់ទំនងសំរាប់សេវាសង្គ្រោះបន្ទាន់ (Hotline) ១២៨៦។

លេខទូរស័ព្ទនេះអាចធ្វើការហៅចូលបានគ្រប់ប្រចាំការរង់ចាំទទួលព័ត៌មាន ២៤ម៉ោង សាកសួរព័ត៌មានផ្សេងទៀតក្រៅពីសេវាប្រព័ន្ធទូរស័ព្ទ ០២៣ ៨៨២ ៤៣៤



ប្រព័ន្ធដោយឥតគិតថ្លៃ និងមានបុគ្គលិកលើ២៤ម៉ោង។ ដោយឡែកចំពោះការសង្គ្រោះបន្ទាន់ សូមទាក់ទងតាមលេខ ០២៣ ៨៨១ ០១៥ វិញ។

តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធបេឡាជាតិរបបសន្តិសុខសង្គម បានទទួលនិងកម្មករនិយោជិតពីករណីគ្រោះថ្នាក់ ការងារចំពោះសេវាសង្គ្រោះបន្ទាន់បានជាច្រើនករណី និងទាន់ពេលវេលា។ ក្រៅពីនោះក្រុមការងារបានសម្របសម្រួលសេវាទំនាក់ទំនងផ្ទាល់មាត់ មាន ភាពសកម្ម ដោយមានការពេញចិត្តពីសមាជិក ប.ស.ស ផងដែរ។

ទូរស័ព្ទទំនាក់ទំនងបន្ទាន់នេះនូវព័ត៌មានពីសហគ្រាស គ្រឹះស្ថានបានមួយចំនួន បានជួយសម្របសម្រួល

ទន្ទឹមនឹងការអនុវត្តការងារបានល្អ ក្រុមការងារក៏នៅជួបបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យក្រុមការងាររិះរកគ្រប់នីតិវិធី ដើម្បីឱ្យការផ្តល់ និងការបម្រើសេវាជូនដល់សមាជិករបស់ខ្លួន ឱ្យមានភាពរលូន ទាន់ពេលវេលា និងមានភាពឆាប់រហ័សជាងមុនបន្ថែមទៀត។

ទឹកដីវ៉ាន់ស៊ុយមានប្រសិទ្ធភាព សម្អាតជាតិពុលក្នុងតម្រងនោម

តម្រងនោមជាសេរីរាង ដែលជួយបោះជាតិពុលគ្រប់ប្រភេទពីក្នុងឈាមក្នុងរាងកាយយើងហើយបញ្ចេញជាតិពុលទាំងនោះ តាមរយៈទឹកនោម។ ច្រើនឆ្នាំកន្លងផុតទៅតម្រងនោមប្រឈមនឹងជំងឺផ្សេងៗ ដូចជាជំងឺខូតតម្រងនោម ឬគ្រួសក្នុងតម្រងនោម ដោយសារតែរបបអាហារដែលយើងបរិភោគសម្បូរជាតិគីមីពុល។

ទឹកដីវ៉ាន់ស៊ុយ ពោរពេញដោយវីតាមីន A, C, K និងដែកដែលជួយបំប៉នដល់សុខភាពឆ្អឹងផងដែរ។ ទឹកដីវ៉ាន់ស៊ុយ គឺជាថ្នាំ បញ្ចុះទឹកនោមដ៏មានប្រសិទ្ធភាព និងព្យាបាលជំងឺគ្រួស ក្នុង តម្រងនោម នោមមកឈឺចាប់ និងគ្រុនក្តៅ ជាពិសេសជាងគេ នោះ គឺវាជាថ្នាំធម្មជាតិដ៏ល្អបំផុតសម្រាប់លាងសម្អាតតម្រង នោមមិនឱ្យមានជាតិពុល។

អ្នកអាចយកស្លឹកដីវ៉ាន់ស៊ុយទៅកិន រួចត្រងយកទឹកដីសុទ្ធ អ្នកអាចទទួលបាន ១ កែវតូចមួយថ្ងៃម្តង ឬក៏ ៣ ឬ ៤ ដងក្នុង មួយសប្តាហ៍ក៏បាន។ ឬផ្ទងស្លឹកដីវ៉ាន់ស៊ុយស្រស់ (២ស្លាបព្រា តែ) ក្នុងពែងទឹកក្តៅ រួចទុក ៥ ទៅ ១០ នាទីសិន ទើបទទួល បានជាតែដីវ៉ាន់ស៊ុយ ទទួលបានមួយថ្ងៃ ៣ ពែង។



បន្ថែមដែលមានសារៈប្រយោជន៍ ចំពោះសុខភាព

សារជាតិអាហារខាងក្រោមនេះ គឺមានភាពចាំបាច់ណាស់ សម្រាប់ការលូតលាស់របស់យុវវ័យ ហើយគួរបរិភោគឱ្យបានញឹក ញាប់ពីព្រោះវាអាជួយថែរក្សាទាំងសុខភាព និងការរីកលូតលាស់របស់រាងកាយយើងផងដែរ។

ប្រភេទអាហារទាំងនោះមានដូចជាការ៉ុត ដែលសំបូរទៅដោយវីតាមីន A ដូច្នោះយុវជន យុវនារី គម្បីរកទទួលបានវីតាមីននេះក្នុង មួយថ្ងៃ ៤,៧០០ មិល្លីក្រាម ព្រោះវាអាចជំនួយដល់ក្រសែក្នែកធ្វើឱ្យការសម្លឹងមើលច្បាស់ល្អ មានសារជាតិប្រឆាំងវិកលចរិត និងជួយឱ្យស្បែកភ្លឺរលោង។



ប៉ូតាស្យូមជាប្រភេទវីតាមីន ដែលសំបូរនៅផ្លែប៉េងប៉ោះ វា ជួយគ្រប់គ្រងបញ្ហាសម្ពាធឈាម ការលូតលាស់របស់សង្វាក់ បេះដូង និងធ្វើគ្នានៅក្នុងការសម្របតុល្យភាពរបស់សូដ្យូមក្នុង រាងកាយ យុវជនយុវនារី គម្បីរកទទួលបានសារជាតិវីតាមីននេះ ក្នុងមួយថ្ងៃ ៤,៧០០ មិល្លីក្រាម។

កាល់ស្យូមជាប្រភេទវីតាមីនដែលសំបូរនៅក្នុងទឹកដោះ និង បន្លែនានា វាជួយធ្វើឱ្យឆ្អឹង និងធ្មេញរឹងមាំ ហើយនៅការពារឆ្អឹង ពុកឆ្អឹងស្រួយផងដែរ ក្នុងមួយថ្ងៃគួរទទួលបានឱ្យបាន ១,០០០ មិល្លីក្រាម។ (ដកស្រង់ចេញពី website: Cambodia Health)

ខេត្តកំពង់ឆ្នាំង	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្ទះលេខ០៤៩៥, ក្រុមទី១៨, ភូមិម៉ុងបារាំង, សង្កាត់ប្តូរ, ក្រុងកំពង់ឆ្នាំង, ខេត្តស្វាយរៀង	០៧៧ ៦៦៣ ២១៦	០២៦ ៧៧៥ ៥៦៦	nssf_kcn@nssf.gov.kh
ខេត្តសៀមរាប	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្ទះលេខ២១០, ភូមិត្រពាំងសេះ, ឃុំគោកចក, ក្រុងសៀមរាប, ខេត្តសៀមរាប	០១២ ៥៣៤ ៣៤៥ ០៧៧ ៦៦៣ ២១៧	០៦៣ ៩៦៥ ៩៣៤	pang_sokchea@yahoo.com
ខេត្តបន្ទាយមានជ័យ	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ភូមិគីឡូម៉ែត្រលេខ០៤, សង្កាត់ផ្សារកណ្តាល, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ	០៧៧ ៦៦៣ ២១៨	០៥៤ ៧១១ ៤៤១	nssf_bmc@nssf.gov.kh
ខេត្តកំពង់ចាម	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្លូវជាតិលេខ៧, សង្កាត់វាលវែង, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម	០១២ ៥២០ ៧៦៧ ០៧៧ ៩៩០ ០៤៨	០៤២ ៦៥២ ១៩៩៩	say.sothon@nssf.gov.kh

អាសយដ្ឋានសាខា ប.ស.ស តាមបណ្តាភាពជាតិ / ខេត្ត

ខេត្តកណ្តាល	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្ទះលេខ០១ ផ្លូវលេខ២០២, ភូមិដើមមៀន, សង្កាត់ដើមមៀន, ក្រុងតាខ្មៅ, ខេត្តកណ្តាល	០៨៥ ៥៦៧ ៧៦៦ ០៧៧ ៩៦៣ ០៧៨	០២៤ ៦៤០ ១៦៧៦	samphearak@nssf.gov.kh
ខេត្តកំពង់ស្ពឺ	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្ទះលេខ៣៦A, ភូមិស្វាយជ្រំ, ឃុំបែកបាន, ស្រុកអង្គស្នួល, ខេត្តកណ្តាល	០១២ ២៨៦ ៨៧៩ ០៧៧ ៥៧០ ៩០៧	០២៤ ៦៨៨ ០០៩៧	movratha@nssf.gov.kh
ខេត្តព្រះសីហនុ	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: សង្កាត់លេខ០៣, ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ	០១៧ ៩៣៣ ៣៩៦ ០៧៧ ៦៦៣ ២១៥	០៣៤ ៩៣៤ ៦០៦	tong_samnieng@nssf.gov.kh
ខេត្តស្វាយរៀង	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្លូវជាតិលេខ០១, ភូមិបារិតលើ, សង្កាត់បារិត, ក្រុងបារិត, ខេត្តស្វាយរៀង	០៧៧ ៦៦៣ ២១៤	០៤៤ ៧១៥ ៨៣១	pek.samol@nssf.gov.kh

អាសយដ្ឋានសាលា ប.ស.ស តាមបណ្តារាជធានី / ខេត្ត

ខេត្តព្រៃវែង	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្ទះលេខ១០៧, ភូមិលេខ៣ សង្កាត់កំពង់លាវ, ក្រុងព្រៃវែង, ខេត្តព្រៃវែង	០១២ ៥៤៨ ៨០៥ ០៩២ ៧០៨ ៨០៣		reythearith@yahoo.com
ខេត្តតាកែវ	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្លូវលេខ១០, ភូមិ០២ សង្កាត់រកាក្នុង, ក្រុងដូនកែវ, ខេត្តតាកែវ	០១២ ៦៣៦ ៤៣៩ ០៧៨ ៧៨៨ ៩៥៥	០៣២ ២១០ ៦៦៦	soun.vannak@nssf.gov.kh
ខេត្តស្ទឹងត្រែង	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ភូមិថ្មលាត, សង្កាត់ស្រះឫស្សី, ក្រុងស្ទឹងត្រែង, ខេត្តស្ទឹងត្រែង	០១២ ៤០៥ ៤៥១		nganrathana@gmail.com
ខេត្តក្រចេះ	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្លូវជាតិលេខ៧៣, ភូមិកាកណ្តាលទី០១, សង្កាត់កាកណ្តាល, ក្រុងក្រចេះ, ខេត្តក្រចេះ	០៩២ ៨៧៣ ០៥១ ០៧៧ ៥៧០ ៩០៤		kratie@nssf.gov.kh
ខេត្តកំពត	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ភូមិ០១ឧសភា, ឃុំកំពង់កណ្តាល, ស្រុកកំពង់បាយ, ក្រុងកំពត, ខេត្តកំពត	០១២ ៦២៣ ៣៣២ ០៧១ ២៦៨ ៨៨៨៦	០៣៣ ៩៣២ ១៣៣	phakchetra@gmail.com

អាសយដ្ឋានសាខា ប.ស.ស តាមបណ្តារាជធានី / ខេត្ត

ខេត្តពោធិ៍សាត់	លេខទូរស័ព្ទថ្ងៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្ទះលេខ០០៧, ភូមិវ៉ា, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់, ខេត្តពោធិ៍សាត់	០៩២ ៧០៧ ៣៨៥	០៥២ ៩៥១ ១២៣	nssf_ps@nssf.gov.kh
ខេត្តបាត់ដំបង	លេខទូរស័ព្ទថ្ងៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្ទះលេខ២០៩ បូរីពោធិ៍ជួរ កម្ពុបាត់ដំបង, សង្កាត់ស្វាយប៉ោ, ក្រុងបាត់ដំបង, ខេត្តបាត់ដំបង	០៩៧ ៩៩៧ ២៨២៩	០៥៣ ៩៥៣ ៣៣៦	battambang@nssf.gov.kh
ខេត្តកោះកុង	លេខទូរស័ព្ទថ្ងៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្ទះលេខ២២៦, ក្រុម២, ភូមិ៣, សង្កាត់ដងទង, ក្រុងខេមរភូមិន្ទ, ខេត្តកោះកុង	០៩៧ ៩៧៣ ៩០០៦	០៣៥ ៩៣៦ ៤៣៦	kongkea.nssf.kk@gmail.com
ខេត្តប៉ៃលិន	លេខទូរស័ព្ទថ្ងៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ភូមិវត្ត, សង្កាត់ប៉ៃលិន, ក្រុងប៉ៃលិន, ខេត្តប៉ៃលិន	០៨៦ ៨៩៣ ៧៧៧	០៥៥ ៩៥៦ ៦៦៧	somit.ream@nssf.gov.kh
ខេត្តកំពង់ធំ	លេខទូរស័ព្ទថ្ងៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ភូមិទី០៧, សង្កាត់កំពង់ធំ, ក្រុងស្ទឹងសែន, ខេត្តកំពង់ធំ	០៩២ ៧៤៧ ០៩៩	០៦២ ២១០ ៤៦៣	ly_sokha2007@yahoo.com

អាសយដ្ឋានសាខា ប.ស.ស តាមបណ្តាញជាតិ / ខេត្ត

ខេត្តរតនគិរី	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ភូមិទេសអន្លង់, សង្កាត់បឹងកន្សែង, ក្រុងបាល្លង, ខេត្តរតនគិរី	០១១ ៤៥១ ៧៧៧ ០៩៧ ៩៦៦ ៧៦៦៦	០៧៥ ៩៧៤ ១៨៤	sam_ath@nssf.gov.kh
ខេត្តបណ្តាលគិរី	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ភូមិចំបក់, សង្កាត់ស្ពានមានជ័យ, ក្រុងសែនមនោរម្យ, ខេត្តបណ្តាលគិរី	០១២ ២០៥ ៧៥៦ ០៨៨ ៨២០ ៥៧៥៦		kosal_vicheth@yahoo.com
ខេត្តឧត្តរមានជ័យ	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ភូមិឈូក, សង្កាត់សំរោង ក្រុងសំរោង, ខេត្តឧត្តរមានជ័យ	០៩៧ ៥២៣ ៤៦៦៦ ០៨៥ ៣១១ ៣០០		simao2013@gmail.com
សាខា ប.ស.ស ខណ្ឌដង្កោ	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្ទះលេខ១២A, ផ្លូវវែងស្រែង, សង្កាត់ចោមចៅ, ខណ្ឌពោធិ៍សែនជ័យ, រាជធានីភ្នំពេញ, (ទល់មុខផែរស្ថិតស្នូរដួន)	០១២ ៦៩៥ ៥៥០	០២៣ ៩៩៥ ៤៨៤	lpl@nssf.gov.kh
សាខា ប.ស.ស ខណ្ឌបួស្សីកែវ	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ	E-mail
អាសយដ្ឋាន: ផ្ទះលេខ៥០E០E1, ផ្លូវលេខ០៣, ក្រុមទី០៤, ភូមិបឹងឈូក, សង្កាត់គីឡូម៉ែត្រ០៦ ខណ្ឌបួស្សីកែវ, រាជធានីភ្នំពេញ	០៩២ ៤៨៦ ២៥៦	០២៣ ៦៦៣ ៣០៣០	vannaknssf@nssf.gov.kh



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ, ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៧

ក្រសួងព័ត៌មាន
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
លេខ ០០៤/.....៧៤.៧...ពម
/១៧

លិខិតអនុញ្ញាត
២០២០៧

ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ

- យោង: -ប្រកាសលេខ១០៨០៨.ម.ប្រ.ក ចុះថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤ របស់ ក្រសួងព័ត៌មាន។
- លិខិតអនុញ្ញាតលេខ៣៥៩៧.ម.រ ចុះថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០១៥ របស់ មន្ទីរព័ត៌មានរាជធានីភ្នំពេញ។
- ពាក្យស្នើសុំអនុញ្ញាតបន្តអាជ្ញាប័ណ្ណបោះពុម្ពផ្សាយព្រឹត្តិបត្រ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ របស់លោក ជារ ប៊ុនរិទ្ធ ចាងហ្វាងការផ្សាយព្រឹត្តិបត្រ បេឡាជាតិរបបសន្តិសុខសង្គម។

តាមសេចក្តីយោងខាងលើនេះ មន្ទីរព័ត៌មានរាជធានីភ្នំពេញ សូមជម្រាប ជូនមកលោក ជារ ប៊ុនរិទ្ធ ចាងហ្វាងការផ្សាយព្រឹត្តិបត្រ បេឡាជាតិរបបសន្តិសុខ សង្គម ជ្រាបថា មន្ទីរព័ត៌មានរាជធានីភ្នំពេញ អនុញ្ញាតឲ្យលោកចាងហ្វាងបន្ត ដំណើរការបោះពុម្ពផ្សាយចាងហ្វាងការផ្សាយព្រឹត្តិបត្រ បេឡាជាតិរបបសន្តិសុខ សង្គម ដែលមានទីស្នាក់ការស្ថិតនៅអាគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្តពីលិខិតអនុញ្ញាតលេខ៣៥៩៧.ម.រ ចុះថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០១៥ របស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ។

ក្នុងដំណើរការបោះពុម្ពផ្សាយ លោកចាងហ្វាងត្រូវគោរពអនុវត្តឲ្យបានត្រឹម ត្រូវតាមខ្លឹមសារប្រកាសរបស់ក្រសួងព័ត៌មាន ដូចយោងខាងលើ។

ករណីប្រព្រឹត្តល្មើស នឹងប្រកាសអនុញ្ញាតរបស់ក្រសួងព័ត៌មាន សាមីខ្លួន ត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។

លិខិតអនុញ្ញាតនេះ មានសុពលភាពរយៈពេល ០១ (មួយឆ្នាំ) គិតពីថ្ងៃចុះ ហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព័ត៌មាន
 - អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍
 - សាលារាជធានីភ្នំពេញ (ដើម្បីជ្រាបជាព័ត៌មាន)
 - កងរាជអាវុធហត្ថរាជធានីភ្នំពេញ
 - ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
 - ឯកសារ-កាលប្បវត្តិ

ប្រធានមន្ទីរ



ហ៊ុន សំខាន់



គាតកាលិក (អត្ថប្រយោជន៍) ថែទាំសុខភាព

១. សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ៖
 ការពិគ្រោះ ជំងឺក្រវាត់, ការសម្រាកពេទ្យ,
 សង្គ្រោះបន្ទាន់, ព្យាបាលដោយស្ត្រី និង
 ដោយបរិសុទ្ធ, សម្រាលកូន និងការ
 ព្យាបាលថែទាំមុន និងក្រោយពេល
 សម្រាលកូន និងសេវាស្តារនីតិសម្បទា
 (ស្តារលទ្ធភាពពលកម្ម)។

២. ប្រាក់ឈ្នួល ឬប្រាក់បំណាច់ប្រចាំថ្ងៃ

៣. សេវាបញ្ជូនអ្នកជម្ងឺ ឬជនខ្លាច
 និងបញ្ជូនសព

៤. សេវាបង្ការសុខភាព



លេខទំនាក់ទំនងស្នាក់ការកណ្តាល

០២៣ ៩៩៨ ៤១៩ / ០២៣ ៩៩៨ ៤១៨
 ០២៣ ៨៨២ ៦២៣ / ០២៣ ៩៩៨ ៤១៧
 ០២៣ ៨៨១ ១៧៦ / ០២៣ ៧២២ ៣០៨
 ០២៣ ៧២២ ៣០៧ / ០២៣ ៧២២ ៣៧៨
 ០២៣ ៧២២ ៣៧៩ / ០២៣ ៧២២ ៣៩០
 ០២៣ ៨៨១ ១៣៩ / ០២៣ ៨៨២ ៤៣៤

ស្នាក់ការកណ្តាល រោងចក្រសេវាសុខភាព: អគារ៣ មហាវិថីសហព័ន្ធស្រី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 (មរិចេណ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

ទូរស័ព្ទ: ០២៣ ៨៨ ២៤ ៣៤ / ៩៩ ៨៤ ១៧ / ៩៩ ៨៤ ១៨ / ៩៩ ៨៨ ១៩ ទូរសារ: ០២៣ ៨៨ ២៦ ២៣

Website: www.nssf.gov.kh, E-mail: info@nssf.gov.kh, facebook.com/nssfpage (Page Facebook ៥.៧.៧)